



ព័ត៌មានពីសាលាបឋមសិក្សា
ខែឧសភា ឆ្នាំ២០១៩
វិល័យ
បោះពុម្ពលើកទី៨



អ៊ិនធើណេសិនណាល ស៊ូល អ៊ីហ្វ សៀមរាប
International School of Siem Reap

ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែមីនា ឆ្នាំ២០១៩

អំពីកម្មវិធីប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ

ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ សាលាមានរៀបចំកម្មវិធី “ការប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ” នេះគឺជាកម្មវិធីសប្បុរសធម៌ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ សាលានឹងធ្វើការរៀបចំនៅសាលាអន្តរជាតិ ISSR បឋមសិក្សា វេលាម៉ោង ១:៣០ នាទី ពេលល្ងាច។ ដូចបានជម្រាបជាដំណឹង ខាងលើ នាងខ្ញុំដែលជានាយកប្រតិបត្តិសាលាអន្តរជាតិ ISSR បឋមសិក្សា សូមគោរពអញ្ជើញលោក-លោកស្រី និងក្រុមគ្រួសារ ចូលរួមឲ្យបានគ្រប់គ្នា ដើម្បីជាការលើកទឹកចិត្តដល់ក្រុម សិស្សានុសិស្សដែលប្រកួត។ ដើម្បីទទួលបានការអនុញ្ញាត ចូលរួមប្រកួតក្នុងកម្មវិធីហែលទឹកប្រចាំឆ្នាំ សាលាបានបញ្ជូនលិខិតចុះឈ្មោះមក លោក-លោកស្រី ដែលជាអាណាព្យាបាល កាលពីពេលថ្មីៗកន្លងទៅតែពុំទាន់ទទួលបានការបញ្ជាក់មកវិញនៅឡើយ ដូចនេះ សូមលោក-លោកស្រីមេត្តាបញ្ជូនលិខិតចុះឈ្មោះមកកាន់ផ្នែករដ្ឋបាល ដើម្បីយើងខ្ញុំទទួលបានចំនួនសិស្សចូលរួមប្រកួតជាក់លាក់ ក្នុងការរៀបចំកម្មវិធី។ ក្នុងថ្ងៃកម្មវិធីប្រកួតហែលទឹកនេះផងដែរ សាលាមានលក់ដូចជា អាហារសម្រន់ និង ភេសជ្ជៈ ផ្សេងៗ ដើម្បីជាចំណូលសម្រាប់សប្បុរសធម៌។ នាងខ្ញុំសង្ឃឹមថា លោក-លោកស្រី ព្រមទាំងក្រុមគ្រួសារ នឹងអញ្ជើញចូលរួមមើលការប្រកួត។ ប្រសិនបើលោក-លោកស្រី មានចុះពុំបានចូលរួមក្នុងកម្មវិធី លោក-លោកស្រីអាចផ្តល់ថវិកាដល់កូនៗបានក្នុងថ្ងៃនេះ។ សូម

បញ្ជាក់៖ ថវិកា ដែលអាច ផ្តល់ជូនកូនៗគឺត្រឹម ៥ដុល្លារបានហើយ។ សូមដាក់ក្នុងស្រោមសំបុត្រ មានឈ្មោះសិស្ស ព្រមទាំងថ្នាក់ រៀនផង។ ប្រសិនបើលោក-លោកស្រីនឹងអញ្ជើញចូលរួមក្នុងថ្ងៃកម្មវិធីប្រកួតហែលទឹក សូមមេត្តាដាក់កូនៗនៅកន្លែងប្រកួត ព្រមទាំងជម្រាប លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់អំពីការមកដល់របស់លោក-លោកស្រី ហើយប្រាប់លោកគ្រូ អ្នកគ្រូថា នឹងមើលថែកូនៗដោយខ្លួនឯង។

សម្គាល់ប្រឡង

ថ្ងៃប្រឡងសម្រាប់ឆ្នាំសិក្សានេះបានខិតជិតមកដល់ហើយ សិស្សទាំងអស់នឹងត្រូវប្រឡងដើម្បីបន្តការសិក្សាទៅឆ្នាំសិក្សាខាងមុខ។ នាងខ្ញុំពិតជាមានមោទនៈភាពជាខ្លាំងដែលឃើញសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រពេញមួយឆ្នាំនេះ។ ទោះជាយ៉ាងនេះក្តី សូមលោក-លោកស្រីជួយជំរុញបន្ថែមនៅផ្ទះ ដើម្បីធានាឲ្យបានលទ្ធផលល្អ ១០០ ភាគរយក្នុងសប្តាហ៍ប្រឡងខាងមុខ។ លោក-លោកស្រីអាចជួយជំរុញនៅផ្ទះដូចជា៖

- ⇒ ឲ្យកូនៗធ្វើលំហាត់ ឬកិច្ចការដែលត្រូវបានដាក់ឲ្យធ្វើ
- ⇒ បំពេញកិច្ចការលើការអាច ដែលត្រូវដាក់ឲ្យ
- ⇒ ទទួលទានអាហារដែលមានជាសុខភាព ហើយញាំមុនចូលគេង មុន ៣០ នាទី ឬមុននឹងទៀត កុំញាំពេលជិតចូលគេង។
- ⇒ មិនត្រូវឲ្យមានការរំខានពេលកំឡុងពេលគេង។ បើតាមការស្រាវជ្រាវកូនៗដែលមានអាយុចន្លោះពី៥ ទៅ១១ ឆ្នាំត្រូវគេងឲ្យបាន១១ម៉ោង។

Swimming Gala
Heats start at 1:30pm Open to ages 5-17
Friday, 10th May 2019
Free Entry!!
Welcome All Parents + Families!!
Bring your swimming things.
Pool open to families after races have finished.
All Sales from snacks and drinks will be donated to:

Summer Program
SUMMER 2019
SCHOOL PROGRAM Register from NOW
Working Hours 8:00 - 16:00
24-JUNE - 19-JULY | 08:00AM - 12:00PM
For More Information Please Call:
081 878 782 / 012 878 782
012 878 782

សាលានឹងធ្វើការឈប់ថ្ងៃសម្រាកចំនួន១ថ្ងៃ

គឺនៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូកែវិញ្ញាសារប្រឡងបញ្ជាក់៖ បុគ្គលិកទាំងអស់គឺធ្វើការដូចធម្មតា សម្រាកតែសិស្សានុសិស្សតែប៉ុណ្ណោះ។

We are one,
But we are many.

កម្មវិធីសរសេរអត្ថបទរឿង ដោយកំណត់ចំនួនត្រឹម ៥០០ ពាក្យ

ពេលថ្មីៗនេះសាលាបានរៀបចំឲ្យមានកម្មវិធី "ការសរសេរអត្ថបទរឿង" Story Writing កម្មវិធីនេះគឺបង្កើតឡើងដោយភ្នាក់ងារ BBC។ ការសរសេរ គឺកំណត់ចំនួនពាក្យ ដែលអនុញ្ញាតច្រើនបំផុតត្រឹម ៥០០ ពាក្យប៉ុណ្ណោះ ហើយថ្នាក់ដែលអនុញ្ញាត ត្រូវចូលរួមមានពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ សិស្សអាចនិពន្ធសរសេរអត្ថបទរឿងអំពីអ្វីក៏បានឲ្យតែជាតំនិតច្នៃប្រឌិតដោយខ្លួនឯង ហើយជាតំនិតបង្កើតថ្មី។ ក្រោយថ្ងៃបញ្ចប់គម្រោងសរសេរ គណៈកម្មការដាក់ពិន្ទុកមានការភ្ញាក់ផ្អើលដោយសារការសរសេរបស់សិស្ស មួយចំនួនគឺពិតជាគួរឲ្យស្ងប់ស្ងែងខ្លាំងណាស់។ តែជាអកុសល គណៈកម្មការដាក់ពិន្ទុកគិតប្រើឲ្យស្រីសរសេរតែពីនាក់ប៉ុណ្ណោះសម្រាប់តំណាងក្រុមនីមួយៗ ។ ចំពោះ ស្នាដៃរបស់សិស្សទាំងនេះនឹងត្រូវដកលទ្ធក្នុងបណ្ណាល័យរបស់សាលាសម្រាប់សិស្សានុសិស្សដទៃទៀត អាចអានបាន។ សិស្សដែលទទួលបានជ័យជំនះសម្រាប់ក្រុមនីមួយៗមាន៖

សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ Beato និង Putthisak
 សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ Serey និង Marlina
 សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ Kano និង Noah
 សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ YuJune និង Boramey
 សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ Vionna និង Jasmine
 សម្រាប់តំណាងថ្នាក់ទី១៖ សិស្សឈ្មោះ Emily និង Waylon

នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគ្រូ Evelien ដែលបានរៀបចំឲ្យមានកម្មវិធី សរសេរអត្ថបទរឿង នេះឡើង និងអរគុណដល់អ្នកគ្រូ Chris អ្នកគ្រូ Hayley ដែលបានធ្វើជាគណៈមេប្រយោគ ជ្រើសរើសអ្នកឈ្នះ ។



កម្មវិធីជំនួបមាតាបិតា អាណាព្យាបាលសិស្ស ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

កម្មវិធីជំនួបមាតាបិតា អាណាព្យាបាលសិស្ស នឹងប្រព្រឹត្តឡើង នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ជាមួយលោកគ្រូ អ្នកគ្រូបន្តកថា។ លោក-លោកស្រីអាចសាកសួរអំពីព័ត៌មាន កាសិក្សារបស់កូនៗ ព្រមទាំងសកម្មភាពសិក្សានានាក្នុងឆ្នាំសិក្សានេះ។ ការចូលរួមជាមួយលោកគ្រូ អ្នកគ្រូគឺជាឱកាសល្អក្នុងការសហការរវាងសាលា និងលោក-លោកស្រីពិតប្រាកដ។ លោកគ្រូ អ្នកគ្រូ នឹងធ្វើការពន្យល់ អំពីកិច្ចការដែលកូនៗរបស់លោក-លោកស្រីបានរៀនសូត្រក្នុងថ្នាក់ ក៏ដូចជាកិច្ចការងារដែលពួកគាត់បានបំពេញកន្លងមក។

ដូចបានជម្រាបជូនអំពីកម្មវិធីខាងលើ សូមលោក-លោកស្រី ធ្វើការទំនាក់ទំនងមកការិយាល័យរដ្ឋបាលដើម្បីធ្វើការណាត់ជួប។ សូមបញ្ជាក់៖ លោកគ្រូ អ្នកគ្រូ នឹងទទួលការណាត់ជួបជាមួយមាតាបិតា ដទៃទៀត ដូចនេះ សូមលោក-ស្រីមេត្តាមកឲ្យបានទាន់ពេលវេលា។ សូមអរគុណ



ISSR
International School of Siem Reap

SUMMER SCHOOL PROGRAM



School will be start from
24-JUNE: 19-JULY-2019 ↔ **08:00AM - 12:00PM**

➔ AGE 2-3 : NURSERY.	\$270
➔ AGE 4-5 : PLAY GROUP.	\$300
➔ AGE 6-7 : ARTS & CRAFTS, SPORT, ICT, FIELD TRIPS.	\$370
➔ AGE 8 and UP : ARTS & CRAFTS, SPORT, ICT, FIELD TRIPS.	\$430
➔ ADDITION OF ELS : FOR 2 HOURS PER DAY (9-11am DAILY).	\$500

Register NOW at ISSR Admin
Office (8:00 - 16:00)

Requirements for attendance

- 2-3 YEARS OLD : named box with healthy snack, water bottle, extra clothing
- 4-5 YEARS OLD : named box with healthy snack, water bottle, extra clothing
- 6-7 YEARS OLD : named box with healthy snack, water bottle, extra clothing, sport shoes and hat
- 8 YEARS OLD : snack box, water bottle, sun cream, hat, sport shoes.

As field trips are an integral part of Summer School, parental permission for trips off site is clearly understood upon registration
 All children are to be collected punctually, otherwise an extra charge will be made for collection after 12:15 on each occasion.

Address : ISSR # Ring Road, Kor Krath village Siem Reap
Commune, Siem Reap district, Cambodia PO Box 93169 Siem Reap,
17292 Cambodia Tel: +855 (0) 12 87 87 82 / +855 (0) 81 87 87 82

<https://www.facebook.com/ISSRsecondary/>
<https://www.facebook.com/issrprimary/>
<https://issr.edu.kh/> e-mail: admin@issr.edu.kh

កម្មវិធីបិទវគ្គសិក្សា

កម្មវិធីបិទវគ្គសិក្សានឹងរៀបចំនៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក។ កម្មវិធីនឹងរៀបចំឡើងនៅឯសាលា ISSR បឋមសិក្សា សាលាប្រជុំធំ។ លោក-លោកស្រី ព្រមទាំងក្រុមគ្រូសារទាំងអស់ ស្វាគមន៍ អញ្ជើញចូលរួមក្នុងថ្ងៃកម្មវិធី ដើម្បីអប់រំ ថ្ងៃបញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩។ យើងខ្ញុំសង្ឃឹមថា លោក-លោកស្រី ព្រមទាំងក្រុមគ្រូសារ ទាំងអស់នឹងអញ្ជើញចូលរួមឲ្យបានគ្រប់ៗគ្នា។

អំពីកម្មវិធី Summer Program

កម្មវិធី Summer Program នឹងរៀបចំឡើងបន្ទាប់ពីថ្ងៃបិទវគ្គសិក្សា ហើយចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ កម្មវិធីនេះមានរយៈពេលត្រឹម៤សប្តាហ៍ប៉ុណ្ណោះ។ កម្មវិធីគឺមានភាពខុសគ្នាទៅនឹងថ្ងៃសិក្សាធម្មតា ដោយសារកម្មវិធី Summer Program បង្កើតភាពទាក់ទាញដល់អារម្មណ៍សិស្សច្រើនជាង។ ក្នុងពេលជាមួយគ្នា សាលាក៏មានកម្មវិធីបំប៉នផ្នែកភាសាអង់គ្លេសផងដែរ ក្នុងការជួយដល់សិស្សានុសិស្សដែលត្រូវការបំពេញបន្ថែមផ្នែកភាសានេះ។ ដូចនេះ ប្រសិនបើលោក-លោកស្រី ដែលជាមាតាបិតា អាណាព្យាបាល មានចំណាប់អារម្មណ៍ សូមធ្វើការចុះឈ្មោះកូនៗចូលរៀននៅឯការិយាល័យរដ្ឋបាល ។ ការចុះឈ្មោះគឺដើម្បីកំណត់ចំនួនសិស្សដែលត្រូវសិក្សាទៅតាមថ្នាក់ឲ្យបានច្បាស់លាស់។

កម្មវិធី Star of the Month:

សូមលោក-លោកស្រីអញ្ជើញចូលរួមកម្មវិធីនេះ ដែលចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក៖

- ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា : ចូលរួមដោយថ្នាក់ Nursery-Year 1 (ថ្នាក់ Reception2 សម្តែង) ។
- ថ្ងៃសុក្រ ទី០៥ ខែមិថុនា : ចូលរួមដោយថ្នាក់ទី២ ដល់ទី៦ (ថ្នាក់ទី 5A សម្តែង) ។

សិស្សទាំងអស់ខំហ្វឹកហាត់យ៉ាងសកម្ម និងត្រៀមខ្លួនដើម្បីធ្វើការសម្តែងឲ្យបានល្អដូនលោក-លោកស្រីកម្សាន្ត។

កម្មវិធីមើលថែក្មេងពេលរសៀល

សម្រាប់ថ្នាក់ Reception និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យរដ្ឋបាលសាលា។